



អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនដឺរ ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អក្រស ១៩៧៨ /១៤

អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនដឺរ ពោរ៧បួន

តំណាងសមាជិក-សមាជិកក្រុមប្រឹក្សាភិបាលនៃ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ការិយាល័យលទ្ធកម្ម និងការិយាល័យធនាគារមនុស្ស

កម្មវត្ថុ : វគ្គប្រឹក្សាភិបាលការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់នៅខ្សែបន្តនៃគណនេយ្យករ
សាខា ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកកម្រិត " ក " (In-Class Training)

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អក្រស ០៨៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់និង/ ឬផ្លាស់ប្តូរមុខតំណែង នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ២៣៧៨/១៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៤៣៩/១៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៤៥៤/១៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង / ដំឡើងលំដាប់ថ្នាក់ ។
 - តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ក្រុមហ៊ុន ត្រេននឹង សេនដឺរ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឺនការងារដំបូង (In-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជា ប្រធានគណនេយ្យករសាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាស្រុកកម្រិត " ក " ដូចមានរាយនាមខាងក្រោម ៖

១. លោក ប្រាជ្ញ ពិដារ៉ា	ប្រធានគណនេយ្យករ	សាខាស្រុកថ្មពួក-ឃុំថ្មពួក
-------------------------------	-----------------	---------------------------

២. លោក កន សុខា

ប្រធានគណនេយ្យករ

សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក

៣. កញ្ញា លាម វណ្ណី

ប្រធានគណនេយ្យករ

សាខាស្រុកបរសេដ្ឋ-ឃុំស្វាយរំពារ

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅអេស៊ីលីដា ក្រុងនិង សេនឌ័រ ជាន់ទី២ បន្ទប់ប្រធានាធិការ ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករ-និយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទឹកប្រាក់ដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤

ជ, អគ្គនាយក

នាយិកាការិយាល័យសិក្សា និងកិច្ចការនិស្សិត

This is an electronic letter sent by Sovanne Tourt

ជូនគ្រូបង្គោលជាមួយ

- កាលវិភាគគ្រូហ្វឹកហ្វឺន

ចម្លងជូន

- នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

" ដើម្បីជូនជូនជាដំបូង "

- នាយក ធនាគារ អេស៊ីលីដា សាខាស្រុកថ្មពួក-ឃុំថ្មពួក, សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក និងសាខាស្រុកគងពិសី-ឃុំស្មៅក្រពើ

" ដើម្បីជូនជូនជាដំបូង និងចាត់បញ្ជូន "

- ឯកសារ-កាលប្បវត្តិ